

ច្បាប់ស្តីពីសិទ្ធិនៃរដ្ឋមិនីសូតាសម្រាប់អតិថិជននៃអ្នកផ្តល់សេវាថែទាំតាមផ្ទះត្រូវបានលើកលែងពីការផ្តល់អាជ្ញាប័ណ្ណ

សេចក្តីថ្លែងការណ៍អំពីសិទ្ធិ

អតិថិជនដែលទទួលបានសេវាថែទាំតាមផ្ទះនៅក្នុងសហគមន៍មានសិទ្ធិទាំងនេះ៖

1. ទទួលបានព័ត៌មានសរសេរជាភាសាសាមញ្ញអំពីសិទ្ធិមុនពេលទទួលបានសេវារួមទាំងអ្វីដែលត្រូវធ្វើប្រសិនបើសិទ្ធិនេះត្រូវបានរំលោភបំពាន។
2. ទទួលបានការថែទាំ និង សេវានានា ដោយផ្អែកទៅតាមផែនការដែលសមស្រប និង ទាន់សម័យ និង ដោយផ្អែកទៅលើការថែទាំសុខភាព ដែលបានទទួលយកបានតាមស្តង់ដារវេជ្ជសាស្ត្រ ឬ គិលានុបដ្ឋាយិកា និង ការថែទាំដោយយកចិត្តទុកដាក់លើមនុស្ស ដើម្បីចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍ ការកែប្រែ និង ការវាយតម្លៃទៅលើផែនការ និង សេវានានា។
3. ត្រូវប្រាប់ទៅដល់អតិថិជន មុនពេលទទួលបានសេវាដំបូងប្រភេទ និង វិន័យរបស់បុគ្គលិក ដែលនឹងត្រូវផ្តល់សេវាភាពញឹកញាប់នៃការចុះមកមើល ដែលត្រូវបានស្នើសុំឱ្យផ្តល់ជូន ជម្រើសផ្សេងទៀត ដែលមានសម្រាប់ដោះស្រាយតម្រូវការថែទាំតាមផ្ទះ និង ផលវិបាក ដែលអាចកើតមានឡើងពីការបដិសេធសេវាទាំងនេះ។
4. ត្រូវបានប្រាប់ជាមុនអំពីការផ្លាស់ប្តូរ ដែលបានណែនាំដោយអ្នកផ្តល់សេវានៅក្នុងផែនការសេវា និង ចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចចិត្តផ្សេងៗអំពីការផ្លាស់ប្តូរផែនការសេវានេះ។
5. បដិសេធនូវសេវា ឬ ការព្យាបាល។
6. ត្រូវដឹង មុនពេលទទួលបានសេវា ឬ ក្នុងកំឡុងពេលមកជួបលើកដំបូង រាល់កម្រិតណាមួយ ចំពោះសេវាដែលមានផ្តល់ជូន ដោយអ្នកផ្តល់សេវាថែទាំតាមផ្ទះ។
7. ត្រូវប្រាប់ជាមុន នៅមុនពេលសេវានឹងត្រូវបានផ្តួចផ្តើម នូវអ្វីដែលអ្នកផ្តល់សេវាគិតថ្លៃសម្រាប់សេវា។ កើតការបង់ប្រាក់ធានារ៉ាប់រងដល់កំរិតណាមួយ ដែលអាចទទួលបានពីការធានារ៉ាប់រងសុខភាព កម្មវិធីសាធារណៈ ឬ ប្រភពផ្សេងទៀតប្រសិនបើដឹង និង អតិថិជនអាចទទួលខុសត្រូវសម្រាប់ការបង់ប្រាក់ថ្លៃប៉ុន្មាន។
8. ដឹងថា អាចមានសេវាផ្សេងទៀត ដែលដំណើរការនៅក្នុងសហគមន៍រួមទាំងសេវា និង អ្នកផ្តល់សេវាថែទាំតាមផ្ទះផ្សេងទៀត និង ត្រូវដឹងពីកន្លែង ដែលត្រូវស្វែងរកព័ត៌មានអំពីសេវាទាំងនេះ។
9. ជ្រើសរើសដោយសេរីក្នុងចំណោមអ្នកផ្តល់សេវាដែលមាន និង ផ្លាស់ប្តូរអ្នកផ្តល់សេវាបន្ទាប់ពីសេវាបានចាប់ផ្តើមហើយ នៅក្នុងកម្រិតនៃការធានារ៉ាប់រងសុខភាព ការធានារ៉ាប់រងការថែទាំរយៈពេលវែង ជំនួយវេជ្ជសាស្ត្រ ឬ កម្មវិធីសុខភាពផ្សេងទៀត ឬ កម្មវិធីសាធារណៈផ្សេងៗ។
10. ផ្តល់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានហិរញ្ញវត្ថុ និង ព័ត៌មានវេជ្ជសាស្ត្រឱ្យគេរក្សាជាសម្ងាត់ និង ត្រូវបានគេណែនាំអំពីគោលការណ៍ និង នីតិវិធីរបស់អ្នកផ្តល់សេវាទាក់ទងនឹងការបង្ហាញព័ត៌មានបែបនេះ។
11. ចូលមើលកំណត់ត្រាផ្ទាល់ខ្លួនរបស់អតិថិជន និងព័ត៌មានជាលាយលក្ខណ៍អក្សរចេញពីកំណត់ត្រាទាំងនោះដោយអនុលោមទៅតាមច្បាប់កំណត់ត្រាសុខភាពរបស់រដ្ឋមិនីសូតា ច្បាប់រដ្ឋធម្មនុញ្ញរដ្ឋ មិនីសូតាផ្នែក 144.291 ដល់ 144.298 ។
12. ត្រូវបានបម្រើសេវាថែទាំ ដោយអ្នក ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និង មានសមត្ថភាពពេញការកិច្ចរបស់ខ្លួន។
13. ត្រូវបានប្រព្រឹត្តទុកដោយចេះគួរសម និង ការគោរព និង គោរពថែរក្សាទ្រព្យសម្បត្តិរបស់អតិថិជន។
14. រួចផុតពីការរំលោភបំពានលើរាងកាយ និង ពាក្យសម្តី ការព្រួយបារម្ភ ការកេងប្រវ័ញ្ចខាងហិរញ្ញវត្ថុ និង រាល់ទម្រង់នៃការធ្វើទុក្ខតោស ការរំលោភបំពានទាំងអស់ ដែលស្ថិតនៅក្រោមច្បាប់មនុស្សចាស់ងាយរងគ្រោះ និង អំពើរំលោភបំពានលើអនីតិជន។
15. ការជូនដំណឹងជាមុន ដោយសមហេតុផលអំពីការផ្លាស់ប្តូរសេវា ឬ ការគិតថ្លៃសេវា។

ច្បាប់ស្តីពីសិទ្ធិនៃរដ្ឋមីនីស្ត្រសម្រាប់អភិវឌ្ឍន៍នៃអ្នកផ្តល់សេវាថែទាំតាមផ្ទះត្រូវបានលើកលែងពីការផ្តល់អាជ្ញាប័ណ្ណ

16. ដឹងពីហេតុផលរបស់អ្នកផ្តល់សេវាក្នុងការបញ្ចប់សេវា។
17. ការជូនដំណឹងជាមុនយ៉ាងហោចណាស់ឲ្យបានដប់ថ្ងៃ មុនពេលការបញ្ចប់សេវាដោយអ្នកផ្តល់សេវាថែទាំតាមផ្ទះ។
ប្រយោគលក្ខខ័ណ្ឌនេះមិនត្រូវបានអនុវត្តក្នុងករណីដែលមាន៖
 - អភិវឌ្ឍន៍ចូលរួមក្នុងការប្រព្រឹត្តិមួយដែលផ្តល់សេវាដល់ស្ត្រីយ៉ាងសំខាន់នូវលក្ខខ័ណ្ឌនៃផែនការសេវាជាមួយអ្នកផ្តល់សេវាថែទាំតាមផ្ទះ។
 - អភិវឌ្ឍន៍ អ្នកដែលរស់នៅជាមួយអភិវឌ្ឍន៍ ឬ អ្នកផ្សេងទៀតបង្កើតបរិយាកាសការងារ ដែលរំលោភបំពាន ឬ មិនមានសុវត្ថិភាពសម្រាប់អ្នក ដែលផ្តល់សេវាថែទាំតាមផ្ទះ។
 - ភាពអាសន្ន ឬ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងស្ថានភាពរបស់អភិវឌ្ឍន៍បានបណ្តាលឱ្យមានតម្រូវការសេវាដែលលើសពីផែនការសេវាបច្ចុប្បន្ន ហើយដែលមិនអាចផ្តល់ឱ្យ ដោយអ្នកផ្តល់សេវាថែទាំតាមផ្ទះប្រកបដោយសុវត្ថិភាពបាន។
18. ការផ្ទេរចេញដោយមានការសំរេចនៅពេលមានការផ្លាស់ប្តូរអ្នកផ្តល់សេវា។
19. បណ្តឹងតវ៉ាទៅកាន់បុគ្គលិកនិងអ្នកដទៃទៀតអំពីជម្រើសរបស់អភិវឌ្ឍន៍សម្រាប់សេវា ដែលបានផ្តល់ជូន ឬ ខកខានមិនបានផ្តល់ជូន និង កង្វះសុវត្ថិភាព ឬ ការគោរពចំពោះអភិវឌ្ឍន៍ ឬ ទ្រព្យសម្បត្តិរបស់អភិវឌ្ឍន៍ និងសិទ្ធិក្នុងការផ្តល់យោបល់អំពីការផ្លាស់ប្តូរគោលការណ៍ និង សេវា ដោយមិនមានការសងសឹករួមទាំងការគំរាមកំហែងនៃការបញ្ចប់សេវានោះ។
20. ដឹងពីវិធីទាក់ទងបុគ្គល ដែលមានទំនាក់ទំនងជាមួយអ្នកផ្តល់សេវាថែទាំតាមផ្ទះដែលទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហា និងអនុញ្ញាតឱ្យអ្នកផ្តល់សេវាថែទាំតាមផ្ទះធ្វើការស៊ើបអង្កេត និង ព្យាយាមដោះស្រាយបណ្តឹងសារទុក្ខ ឬ ការតវ៉ាផ្សេងៗ។
21. ស្គាល់ឈ្មោះ និង អាសយដ្ឋានរបស់ទីភ្នាក់ងាររដ្ឋ ឬ ខោនធី ដើម្បីទាក់ទងសុំព័ត៌មាន ឬ ជំនួយបន្ថែម។
22. អះអាងពីសិទ្ធិទាំងនេះដោយផ្ទាល់ ឬ ឲ្យសិទ្ធិទាំងនេះអះអាងដោយតំណាងរបស់អភិវឌ្ឍន៍ ឬ ដោយនរណាម្នាក់ជំនួសអភិវឌ្ឍន៍ដោយគ្មានការសងសឹក។
23. ដាក់ឧបករណ៍ត្រួតពិនិត្យអេឡិចត្រូនិចនៅក្នុងកន្លែងរបស់អភិវឌ្ឍន៍ ឬ អ្នករស់នៅដោយគោរពទៅតាមលក្ខខណ្ឌរបស់រដ្ឋ។

អ្នកអាចជ្រើសរើសវិភាគរូបភាពមួយជាមួយនឹងអ្នកផ្តល់សេវារបស់អ្នក។ ជាការរំលឹក អ្នកផ្តល់សេវា គឺត្រូវបានតម្រូវឲ្យធ្វើការយ៉ាងណា ដើម្បីធានាអំពីសិទ្ធិរបស់អ្នក ហើយតម្រូវការផ្សេងទៀតត្រូវបានអនុវត្តតាមផងដែរ។ នៅពេលអ្នកផ្តល់សេវារំលោភបំពានទៅលើសិទ្ធិនៅក្នុងមាត្រានេះ ពួកគេត្រូវទទួលបានការពិន័យ និង ការចាត់វិធានការផ្នែកអាជ្ញាប័ណ្ណ។

អ្នកផ្តល់សេវាត្រូវធ្វើដូចខាងក្រោម៖

- លើកទឹកចិត្ត និង ជួយក្នុងការអនុវត្តសិទ្ធិទាំងនេះឱ្យបានពេញលេញ។
- ផ្តល់ឈ្មោះ និង លេខទូរសព្ទរបស់បុគ្គល និង អង្គការ ដែលផ្តល់ការតស៊ូមតិ និង សេវាផ្លូវច្បាប់សម្រាប់អភិវឌ្ឍន៍ និង ប្រជាជនក្នុងតំបន់ ដែលកំពុងស្វែងរកសិទ្ធិរបស់ពួកគេ។
- ខិតខំប្រឹងប្រែងយ៉ាងណាដើម្បីជួយដល់អភិវឌ្ឍន៍ ឬ អ្នករស់នៅក្នុងតំបន់ឲ្យទទួលបានព័ត៌មានទាក់ទងនឹងថា តើមេឌីយារ ជំនួយវេជ្ជសាស្ត្រ កម្មវិធីសុខភាពផ្សេងទៀត ឬ កម្មវិធីសាធារណៈនឹងបង្កើនសម្រាប់សេវាឬទេ។
- រៀបចំកន្លែងស្នាក់នៅឲ្យបានសមរម្យសម្រាប់អ្នក ដែលមានពិការភាពក្នុងការទំនាក់ទំនង ឬ អ្នកដែលនិយាយភាសាផ្សេងក្រៅពីភាសាអង់គ្លេស។

ច្បាប់ស្តីពីសិទ្ធិនៃរដ្ឋមីនីស៊ូតាសម្រាប់អភិវឌ្ឍន៍នៃអ្នកផ្តល់សេវាថែទាំតាមផ្ទះត្រូវបានលើកលែងពីការផ្តល់អាជ្ញាប័ណ្ណ

- ផ្តល់នូវរាល់ព័ត៌មាន និង ការជូនដំណឹងជាភាសាសាមញ្ញ និង តាមបែប ដែលអភិវឌ្ឍន៍ ឬ អ្នករស់នៅក្នុងតំបន់នោះអាចយល់បាន។

គ្មានអ្នកផ្តល់សេវាណាមួយមានសិទ្ធិទាមទារ ឬ ស្នើសុំអភិវឌ្ឍន៍ ឬ អ្នករស់នៅក្នុងតំបន់នោះឱ្យលះបង់សិទ្ធិណាមួយរបស់ពួកគេ ដែលបានចុះបញ្ជីនៅក្នុងផ្នែកនេះ នៅពេលណាមួយ ឬ ដោយហេតុផលណាមួយនោះទេ ដោយរាប់បញ្ចូលទាំងលក្ខខណ្ឌនៃការផ្តួចផ្តើមសេវា ឬ ចុះកិច្ចសន្យាការរស់នៅ ដែលមានជំនួយ។

ការបកស្រាយ និង ការអនុវត្តសិទ្ធិ

សិទ្ធិទាំងនេះត្រូវបានបង្កើតឡើងដើម្បីជាប្រយោជន៍ដល់អភិវឌ្ឍន៍ ដែលទទួលបានសេវាថែទាំតាមផ្ទះ។ អ្នកផ្តល់សេវាថែទាំតាមផ្ទះទាំងអស់ រួមទាំងអ្នក ដែលត្រូវបានលើកលែងក្រោមផ្នែក 144A.471, ត្រូវតែគោរពតាមផ្នែកនេះ។ រដ្ឋការត្រូវអនុវត្តផ្នែកនេះ ហើយច្បាប់ស្តីពីលក្ខខណ្ឌសិទ្ធិនៃការថែទាំតាមផ្ទះ ចំពោះអ្នកផ្តល់សេវាថែទាំតាមផ្ទះត្រូវបានលើកលែងពីការផ្តល់អាជ្ញាប័ណ្ណក្នុងលក្ខណៈដូចនឹងអ្នក ដែលគេផ្តល់អាជ្ញាប័ណ្ណដៃ។ អ្នកផ្តល់សេវាថែទាំតាមផ្ទះ ឬ គេហដ្ឋានមិនអាចស្នើសុំ ឬ គម្របឱ្យអភិវឌ្ឍន៍លះបង់សិទ្ធិទាំងនេះ ដើម្បីជាលក្ខខណ្ឌនៃការទទួលសេវាឡើយ។ សេចក្តីថ្លែងការណ៍អំពីសិទ្ធិនេះមិនអាចជំនួស ឬ បន្ថយនូវសិទ្ធិ និង សេរីភាពផ្សេងទៀត ដែលអាចទាក់ទងទៅនឹងអភិវឌ្ឍន៍ ដែលទទួលបានសេវាថែទាំតាមផ្ទះ អ្នកផ្តល់សេវាថែទាំតាមផ្ទះ ឬអ្នកផ្តល់សេវា ដែលមានអាជ្ញាប័ណ្ណ ដែលស្ថិតក្រោមផ្នែក 144A.43 ដល់ 144A.482។

ធនធាននានា

អ្នកអាចទាក់ទងអ្នកផ្តល់សេវា ដែលមានអាជ្ញាប័ណ្ណរបស់អ្នក ដូចបានបង្ហាញខាងក្រោម៖

ឈ្មោះអ្នកកាន់អាជ្ញាប័ណ្ណ៖ _____

ទូរសព្ទ៖ _____

អ៊ីម៉ែល៖ _____

អាសយដ្ឋាន៖ _____

ឈ្មោះ និង មុខតំណែងរបស់អ្នកដែលបញ្ជា ឬ ការតវ៉ាអាចត្រូវបានយោងទៅ៖ _____

រាយការណ៍ពីការរំលោភបំពាន ដែលបានសង្ស័យ ការធ្វេសប្រហែស ឬ ការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុពីមនុស្សចាស់ ដែលងាយរងគ្រោះ៖

មជ្ឈមណ្ឌលរាយការណ៍អំពីការរំលោភបំពានរដ្ឋ មីនីស៊ូតា (MAARC)

ទូរសព្ទ៖ 1-844-880-1574

ចំពោះព័ត៌មានបន្ថែម៖

ការការពារមនុស្សចាស់ ដែលងាយរងគ្រោះ និង ការរំលោភបំពានលើមនុស្សចាស់
[\(https://mn.gov/dhs/adult-protection/\)](https://mn.gov/dhs/adult-protection/)

**ច្បាប់ស្តីពីសិទ្ធិនៃរដ្ឋមិនស្មើគ្នាសម្រាប់អភិវឌ្ឍន៍នៃអ្នកផ្តល់សេវាថែទាំតាម
ផ្ទះត្រូវបានលើកលែងពីការផ្តល់អាជ្ញាប័ណ្ណ**

សម្រាប់បណ្តឹងតវ៉ាផ្សេងទៀត ដែលមិនត្រូវបានគេសង្ឃឹមថា ជាការរំលោភបំពាន ការធ្វេសប្រហែស ឬ
ការកេងប្រវ័ញ្ចហិរញ្ញវត្ថុពីមនុស្សចាស់ ដែលងាយរងគ្រោះ សូមទាក់ទងមកកាន់ការិយាល័យពាក្យបណ្តឹងមន្ទីរសុខាភិបាល
នៅនាយកដ្ឋានសុខាភិបាលរដ្ឋមិនស្មើគ្នា:

នាយកដ្ឋានសុខាភិបាលរដ្ឋ មិនស្មើគ្នា
ការិយាល័យពាក្យបណ្តឹងមន្ទីរសុខាភិបាល
PO Box 64970
St. Paul, Minnesota 55164-0970
លេខទូរស័ព្ទ: 651-201-4201 or 1-800-369-7994
លេខទូរសារ: 651-281-9796

health.ohfc-complaints@state.mn.us
ការិយាល័យពាក្យបណ្តឹងមន្ទីរសុខាភិបាល
[\(https://www.health.state.mn.us/facilities/regulation/ohfc/index.html\)](https://www.health.state.mn.us/facilities/regulation/ohfc/index.html)

ដើម្បីស្នើសុំសេវាតស៊ូមតិ សូមទាក់ទងការិយាល័យអ្នកតស៊ូមតិសាធារណៈសម្រាប់ការថែទាំរយៈពេលវែង ឬ
ការិយាល័យអ្នកតស៊ូមតិសាធារណៈសម្រាប់សុខភាពផ្លូវចិត្តនិង ពិការភាពសម្រាប់ការលូតលាស់:

ការិយាល័យអ្នកតស៊ូមតិសាធារណៈសម្រាប់ការថែទាំរយៈពេលវែង
PO Box 64971
St. Paul, MN 55164-0971
1-800-657-3591 or 651-431-2555

MBA.OOLTC@state.mn.us
ការិយាល័យអ្នកតស៊ូមតិសាធារណៈសម្រាប់ការថែទាំរយៈពេលវែង
[\(http://www.mnaging.org/Advocate/OLTC.aspx\)](http://www.mnaging.org/Advocate/OLTC.aspx)

ការិយាល័យអ្នកតស៊ូមតិសាធារណៈសម្រាប់សុខភាពផ្លូវចិត្ត និង ពិការភាពសម្រាប់ការលូតលាស់

121 7th Place East
Metro Square Building
St. Paul, MN 55101-2117
1-800-657-3506 ឬ 651-757-1800

Ombudsman.mhdd@state.mn.us
ការិយាល័យអ្នកតស៊ូមតិសាធារណៈសម្រាប់សុខភាពផ្លូវចិត្ត និង
ពិការភាពសម្រាប់ការលូតលាស់ (<https://mn.gov/omhdd/>)

ជំនួយផ្នែកច្បាប់ពាក់កណ្តាលរដ្ឋមិនស្មើគ្នា/មជ្ឈមណ្ឌលច្បាប់សម្រាប់ពិការភាពរដ្ឋ មិនស្មើគ្នា
(ប្រព័ន្ធការពារ និង ការតស៊ូមតិ)

430 First Avenue North, Suite 300
Minneapolis, MN 55401-1780
1-800-292-4150
mndlc@mylegalaid.org
ជំនួយផ្នែកច្បាប់ (<http://mylegalaid.org/>)

ច្បាប់ស្តីពីសិទ្ធិនៃរដ្ឋមិនស្មើគ្នាសម្រាប់អតិថិជននៃអ្នកផ្តល់សេវាថែទាំតាមផ្ទះត្រូវបានលើកលែងពីការផ្តល់អាជ្ញាប័ណ្ណ

នាយកដ្ឋានរដ្ឋ មិនស្មើគ្នានៃសេវាមនុស្សជាតិ
(បញ្ហាការទូទាត់ប្រាក់សំណងលើការលួចបន្លំ និង
ការរំលោភបំពានរបស់មេឌីខេដ)
សេវាពិនិត្យឡើងវិញលើសុចរិតភាព និង ការពិនិត្យថែទាំ
PO Box 64982
St Paul, MN 55164-0982
1-800-657-3750 or 651-431-2650
DHS.SIRS@state.mn.us

ខ្សែភ្ជាប់ទៅកាន់អ្នកជំនាញសម្រាប់មនុស្សចាស់
(មជ្ឈមណ្ឌលធនធានសម្រាប់ពិការភាព និង ចាស់ជរា/ភ្នាក់ងារចាស់ជរា)
ក្រុមប្រឹក្សាភិបាលរដ្ឋ មិនស្មើគ្នាស្តីពីចាស់ជរា
PO Box 64976
St. Paul, MN 55155
1-800-333-2433
senior.linkage@state.mn.us
[ខ្សែភ្ជាប់ទៅកាន់អ្នកជំនាញសម្រាប់មនុស្សចាស់ \(www.SeniorLinkageLine.com\)](http://www.SeniorLinkageLine.com)

សម្រាប់ការសាកសួរទូទៅ សូមទំនាក់ទំនង៖

នាយកដ្ឋានសុខាភិបាលរដ្ឋមិនស្មើគ្នា
ផ្នែកបទបញ្ជាត្រួតពិនិត្យសុខភាព
85 E. 7th Place
PO Box 64970
St. Paul, MN 55164-0970
651-201-4101

health.fpc-web@health.state.mn.us
នាយកដ្ឋានសុខាភិបាលរដ្ឋ មិនស្មើគ្នា (www.health.state.mn.us)

ត្រូវបានប្រើដោយអ្នកផ្តល់សេវាថែទាំតាមផ្ទះ ដែលត្រូវបានលើកលែងពីអាជ្ញាប័ណ្ណក្រោមច្បាប់រដ្ឋធម្មនុញ្ញរដ្ឋមិនស្មើគ្នាផ្នែក
144A.471 ផ្នែករង 8 ក្នុងរដ្ឋធម្មនុញ្ញរដ្ឋមិនស្មើគ្នាផ្នែក 144A.44 ផ្នែករង 1។
អ្នកផ្តល់សេវាថែទាំតាមគេហដ្ឋានត្រូវផ្តល់ជូនអតិថិជននូវលិខិតជូនដំណឹងអំពីសិទ្ធិនានាមុនពេលកាលបរិច្ឆេទ
ដែលផ្តល់សេវាត្រូវបានផ្តល់ឡើងជាលើកដំបូងដល់អតិថិជននោះ។ អ្នកផ្តល់សេវាត្រូវខិតខំប្រឹងប្រែងឲ្យបានសមស្រប
ដើម្បីផ្តល់សេចក្តីជូនដំណឹងអំពីសិទ្ធិដល់អតិថិជន ឬ គំណាងអតិថិជនដោយប្រើភាសាមួយ ដែលអតិថិជនឬ
គំណាងអតិថិជនអាចយល់បាន។

នាយកដ្ឋានសុខាភិបាលរដ្ឋ មិនស្មើគ្នា
ផ្នែកបទបញ្ជាត្រួតពិនិត្យសុខភាព
P.O. Box 64900
St. Paul, Minnesota 55164-0900
651-201-4101
health.fpc-licensing@state.mn.us

បានកែសម្រួលខែវិច្ឆិកាឆ្នាំ 2019

ដើម្បីទទួលបានព័ត៌មាននេះក្នុងទ្រង់ទ្រាយផ្សេង សូមទូរសព្ទទៅ៖ 651-201-4101 ។